

សៀវភៅណែនាំ

ស្តីពី

ពន្ធលើប្រាក់បៀវត្ស

ឆ្នាំ ២០១៣

រៀបចំ និង បោះពុម្ពផ្សាយដោយ

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រក្សាសិទ្ធិគ្រប់បែបយ៉ាង



សៀវភៅណែនាំ ស្តីពី ពន្ធលើប្រាក់បៀវត្ស

ឆ្នាំ ២០១៣

រៀបចំ និង បោះពុម្ពផ្សាយដោយ
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រក្សាសិទ្ធិគ្រប់បែបយ៉ាង

មាតិកា	ទំព័រ
តើពន្ធលើប្រាក់បៀវត្សគឺជាអ្វី?	១
តើនរណាជាអ្នកជាប់ពន្ធនិវាសនជន?	១
តើនរណាជាអ្នកជាប់ពន្ធអនិវាសនជន?	១
តើអ្វីខ្លះរួមបញ្ចូលក្នុងប្រាក់បៀវត្ស?	១
តើអ្វីខ្លះមិនរួមបញ្ចូលក្នុងប្រាក់បៀវត្ស?	២
តើអ្វីខ្លះអនុញ្ញាតឲ្យកាត់កងចេញពីពន្ធលើប្រាក់បៀវត្ស?	៣
តើពន្ធលើប្រាក់បៀវត្សត្រូវគណនាដូចម្តេច?	៤
តើអត្ថប្រយោជន៍បន្ថែមត្រូវបានយកពន្ធដូចម្តេច?	៥
តើអ្វីខ្លះរួមបញ្ចូលក្នុងអត្ថប្រយោជន៍បន្ថែម?	៥
តើអ្នកជាប់ពន្ធនិវាសនជនទទួលបានឥណទានពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពបរទេសដែរឬទេ?	៦
សម្រាប់ទឹកប្រាក់ដែលបើកឲ្យនិយោជិតជាប្រាក់ដុល្លារអាមេរិក តើអត្រាប្តូរប្រាក់ត្រូវបានកំណត់យ៉ាងដូចម្តេច?	១២
តើពន្ធលើប្រាក់បៀវត្ស និងអត្ថប្រយោជន៍បន្ថែមត្រូវបង់នៅពេលណា និងរបៀបណា?	១២
សំណួរ	១៣
អាសយដ្ឋានទំនាក់ទំនង	១៣

តើពន្ធលើប្រាក់បៀវត្សគឺជាអ្វី?

ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែដែលត្រូវកាត់ទុកដោយនិយោជក ពីប្រាក់បៀវត្សរបស់និយោជិតដែលបំពេញការងារ។

- **អ្នកជាប់ពន្ធនិវាសនជន** ពន្ធត្រូវកាត់ទុកពីប្រាក់បៀវត្សប្រភព កម្ពុជា និង ពីប្រាក់បៀវត្សប្រភពបរទេស។
- **អ្នកជាប់ពន្ធអនិវាសនជន** ពន្ធត្រូវកាត់ទុកពីប្រាក់បៀវត្សប្រភព កម្ពុជា។

តើនរណាជាអ្នកជាប់ពន្ធនិវាសនជន?

អ្នកជាប់ពន្ធនិវាសនជន គឺជាបុគ្គលដែលមាន៖

- លំនៅដ្ឋាន ឬកន្លែងស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជា ឬ
- មានវត្តមានក្នុងប្រទេសកម្ពុជាច្រើនជាង១៨២ថ្ងៃ ក្នុងរយៈពេល ១២ខែ នៃការបញ្ចប់ឆ្នាំសារពើពន្ធចរន្ត/ឆ្នាំជាប់ពន្ធចរន្ត។

តើនរណាជាអ្នកជាប់ពន្ធអនិវាសនជន?

អ្នកជាប់ពន្ធអនិវាសនជន គឺជាបុគ្គលដែលមិនមែនជាអ្នកជាប់ពន្ធ និវាសនជន និងទទួលប្រាក់បៀវត្សប្រភពកម្ពុជា។

តើអ្វីខ្លះរួមបញ្ចូលក្នុងប្រាក់បៀវត្ស?

ប្រាក់បៀវត្សសំដៅដល់បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់

ដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោល
ដល់និយោជិតចំពោះការបំពេញសកម្មភាពបម្រើការងារ។

តើអ្វីខ្លះមិនរួមបញ្ចូលក្នុងប្រាក់បៀវត្ស?

- ប្រាក់សំណងដោយពិតប្រាកដនូវចំណាយខាងវិជ្ជាជីវៈ ដែល
បានចាយដោយនិយោជិតតាមសេចក្តីបង្គាប់ និងសម្រាប់ជាផល
ប្រយោជន៍នៃនិយោជក។
- ប្រាក់សំណងសម្រាប់ការបញ្ឈប់ការងារ ស្របតាមក្របខ័ណ្ឌ
នៃច្បាប់ស្តីពីការងារ។
- ចំណាយបន្ថែមស្របតាមលក្ខណៈសង្គម ដែលមានចែងក្នុង
ច្បាប់ការងារ។
- ឯកសណ្ឋានពិសេស ឬសម្ភារៈវិជ្ជាជីវៈដែលមិនគិតថ្លៃ ឬមាន
តម្លៃទាប។
- ប្រាក់ឧបត្ថម្ភថេរសម្រាប់បេសកកម្ម និងចំណាយលើការធ្វើ
ដំណើរជំនួសឲ្យការទូទាត់សងដាក់ស្តែង។
- ប្រាក់បៀវត្សរបស់មន្ត្រី និងបុគ្គលិក នៃបេសកកម្មក្នុងស៊ុល
និងការទូតរបស់រដ្ឋាភិបាលក្រៅប្រទេស ដែលកាន់លិខិតឆ្លង
ដែនការទូត ឬផ្លូវការរបស់រដ្ឋាភិបាលបរទេស ដែលបានទទួល
សិទ្ធិបំពេញមុខងារជាផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រ
កម្ពុជា។

- ប្រាក់បៀវត្សរបស់តំណាងមន្ត្រី និងបុគ្គលិករបស់អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាល ផ្សេងទៀត ដែលបានទទួលសិទ្ធិបំពេញមុខងារផ្លូវការរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ប្រាក់បៀវត្សរបស់សមាជិករដ្ឋសភា និងព្រឹទ្ធសភាជាតិ។

តើប្តីខ្លះអនុញ្ញាតឱ្យកាត់កងចេញពីចំនួនលើប្រាក់បៀវត្ស?

- ចំនួនទឹកប្រាក់ដែលកាត់ទុកអនុលោមតាមច្បាប់ស្តីពីការងារ ដើម្បីបង្កើតមូលនិធិសោធននិវត្តន៍ និងរក្សានូវសុខុមាលភាព សង្គម។
- ប្រាក់ឥណទានសម្រាប់និយោជិតដែលសង់រួចរាល់ ឬប្រាក់បុរេប្រទានដែលជាប់ពន្ធលើប្រាក់បៀវត្សពីមុន។
- ការកាត់កងទឹកប្រាក់ចំនួន៧៥.០០០រៀល សម្រាប់កូននៅក្នុង បន្ទុករបស់និយោជិតជានិវាសនជន។ កូននៅក្នុងបន្ទុកត្រូវមាន អាយុមិនលើសពី១៤ឆ្នាំ លើកលែងតែសិស្ស ឬនិស្សិតដែល រៀនពេញម៉ោង និងមានអាយុមិនលើសពី២៥ឆ្នាំ។ មានតែឪពុក ឬម្តាយតែម្នាក់គត់ដែលមានសិទ្ធិទទួលបានការកាត់កងនូវ ចំនួនទឹកប្រាក់ទាំងនោះ។
- ក្នុងករណីប្តីជានិយោជិតនិវាសនជន ការកាត់កងចេញនូវចំនួន ទឹកប្រាក់៧៥.០០០រៀល សម្រាប់សហព័ទ្ធ(ស្រី) ដែលធ្វើតែជា មេផ្ទះប៉ុណ្ណោះ។

តើពន្ធលើប្រាក់បៀវត្សត្រូវគណនាដូចម្តេច ?

សូមមើលតារាងខាងក្រោមនេះ៖

តារាង១. ការគណនាពន្ធលើប្រាក់បៀវត្ស - និវាសនជនកម្ពុជា	
ប្រាក់បៀវត្សប្រចាំខែ (រៀល)	វិធីគណនាប្រាក់ពន្ធ
០ ទៅ ៥០០.០០០	០
៥០០.០០១ ទៅ ១.២៥០.០០០	ប្រាក់ពន្ធ = (មូលដ្ឋានគិតពន្ធលើប្រាក់ បៀវត្ស X ៥%) - ២៥,០០០
១.២៥០.០០១ ទៅ ៨.៥០០.០០០	ប្រាក់ពន្ធ = (មូលដ្ឋានគិតពន្ធលើប្រាក់ បៀវត្ស X ១០%) - ៨៧,៥០០
៨.៥០០.០០១ ទៅ ១២.៥០០.០០០	ប្រាក់ពន្ធ = (មូលដ្ឋានគិតពន្ធលើប្រាក់ បៀវត្ស X ១៥%) - ៥១២,៥០០
១២.៥០០.០០១ ឡើងទៅ	ប្រាក់ពន្ធ = (មូលដ្ឋានគិតពន្ធលើប្រាក់ បៀវត្ស X ២០%) - ១,១៣៧,០០០

តារាង២. ការគណនាពន្ធលើប្រាក់បៀវត្ស - អនិវាសនជនកម្ពុជា	
ប្រាក់បៀវត្សប្រចាំខែ (រៀល)	វិធីគណនាប្រាក់ពន្ធ
០ ឡើងទៅ	២០% នៃប្រាក់បៀវត្ស

តើអត្ថប្រយោជន៍បន្ថែមត្រូវបានគិតពន្ធដូចម្តេច ?

សូមមើលតារាងខាងក្រោមនេះ ៖

តារាង៣.ការគណនាពន្ធ- និវាសនជន និង អនិវាសនជនកម្ពុជា	
ប្រាក់បៀវត្សប្រចាំខែ (រៀល)	ពន្ធ
០ ឡើងទៅ	២០%នៃចំនួនទឹកប្រាក់

តើអ្វីខ្លះរួមបញ្ចូលក្នុងអត្ថប្រយោជន៍បន្ថែម ?

អត្ថប្រយោជន៍បន្ថែមរួមមាន ៖

- ការប្រើប្រាស់យានយន្ត ប្រសិនបើនិយោជិតអាចយកយានយន្តនោះមកផ្ទះនៅពេលយប់ និងប្រើប្រាស់សម្រាប់គោលបំណងផ្ទាល់ខ្លួន។
- ចំណីអាហារដែលផ្តល់ឲ្យនិយោជិតទទួលបាន។
- ផ្ទះសំបែងដែលផ្តល់ឲ្យនិយោជិតស្នាក់នៅ (រាប់បញ្ចូលទាំងការចំណាយលើសេវាសាធារណៈ និងអ្នកបម្រើតាមផ្ទះ)។
- ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបជាងអត្រាការប្រាក់កម្ចីលើទីផ្សារ។
- អប្បហារលើការលក់ទំនិញ-សេវា។
- ជំនួយផ្នែកអប់រំសម្រាប់និយោជិតដែលមិនមែនជាចំណែកណាមួយនៃកម្មវិធីបណ្តុះបណ្តាលទាក់ទងផ្ទាល់ទៅនឹងការបំពេញការងាររបស់និយោជិតនោះ។
- ជំនួយផ្នែកអប់រំសម្រាប់កូនរបស់និយោជិត។

- ការបង់បុព្វលាភធានារ៉ាប់រងលើសុខភាព ឬធានារ៉ាប់រងលើអាយុជីវិត លើកលែងតែនិយោជិតទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ដូចគ្នា ដោយគ្មានបែងចែកតាមតួនាទី ឬមុខងារ។
- ការឧបត្ថម្ភលើចំណាយដែលមិនសមហេតុផល និងមិនចាំបាច់សម្រាប់អាជីវកម្មរបស់និយោជក។
- ការរួមវិភាគទានមូលនិធិសុខុមាលភាព សង្គមដែលលើសពីចំនួនដែលតម្រូវដោយច្បាប់។
- ការរួមវិភាគទានប្រាក់សោធននិវត្តន៍ដែលលើសពី១០%នៃប្រាក់បៀវត្ស (ដោយមិនរាប់បញ្ចូលអត្ថប្រយោជន៍បន្ថែម)។
- ការចំណាយលើការលំហែកំសាន្ត ឬវិស្សមកាលដែលមិនពាក់ព័ន្ធនឹងសកម្មភាពការងារ។

តម្លៃនៃអត្ថប្រយោជន៍បន្ថែម គឺជាតម្លៃទីផ្សាររួមទាំងពន្ធ-អាករទាំងអស់នៃអត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ឲ្យ។

តើអ្នកជាប់ពន្ធនិវាសន៧ទទួលបានឥណទានពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពបរទេសដែរឬទេ?

ឥណទានពន្ធសម្រាប់ប្រាក់ពន្ធលើប្រាក់បៀវត្សត្រូវបានអនុញ្ញាត លុះត្រាតែមានចំនួនតិចជាងគេក្នុងចំណោម៖

- ប្រាក់ពន្ធដែលបានបង់ជាក់ស្តែងនៅប្រទេសក្រៅនោះ ឬ
- ចំនួនដែលបានយកមកពីប្រាក់ពន្ធលើប្រាក់បៀវត្សសរុបពីគ្រប់ប្រភពក្នុងរយៈពេលជាមួយគ្នា ដែលគណនាតាមអត្រាកំណើនតាមថ្នាក់តាមមាត្រា៥៧ នៃចសព ទៅគុណនឹងផល

ចែករវាងប្រាក់បៀវត្សដែលបានទទួលនៅប្រទេសក្រៅនោះ
និងប្រាក់បៀវត្សសរុបពីគ្រប់ប្រភព។

ឧទាហរណ៍ទី១ ៖ លោក **សុខ** ជានិវាសនជនប្រទេសកម្ពុជាទទួលបាន
ប្រាក់បៀវត្ស

- ចំនួន ១០.០០០.០០០រៀល នៅប្រទេសកម្ពុជា
- ចំនួន ៣.០០០.០០០រៀល នៅប្រទេស **ក** ជាប់ពន្ធតាមអត្រា
ពន្ធ២០% ស្មើនឹងប្រាក់ពន្ធ ៦០០.០០០រៀល
- ចំនួន ២.០០០.០០០ រៀល នៅប្រទេស **ខ** ជាប់ពន្ធតាមអត្រា
ពន្ធ១៥% ស្មើនឹងប្រាក់ពន្ធ ៣០០.០០០រៀល

ឥណទានពន្ធសម្រាប់ប្រាក់ពន្ធលើប្រាក់បៀវត្ស៖
របៀបគណនា៖

ប្រាក់បៀវត្សសរុបពីគ្រប់ប្រភព

$$= ១០.០០០.០០០ + ៣.០០០.០០០ + ២.០០០.០០០$$
$$= ១៥.០០០.០០០ \text{ រៀល}$$

ពន្ធលើប្រាក់បៀវត្សសរុបនៅកម្ពុជា

$$= (១៥.០០០.០០០ \times ២០\%) - ១.១៣៧.០០០$$
$$= ១.៨៦៣.០០០ \text{ រៀល}$$

ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស **ក**

$$= ១.៨៦៣.០០០ \times (៣.០០០.០០០/១៥.០០០.០០០)$$
$$= ៣៧២.៦០០ \text{ រៀល}$$

ករណីខាងលើនេះបង្ហាញថា ពន្ធលើប្រាក់បៀវត្សនៅកម្ពុជា
(៣៧២.៦០០រៀល) ទាបជាងពន្ធលើប្រាក់បៀវត្សដែលបានបង់ជាក់
ស្តែងនៅប្រទេស **ក** (៦០០.០០០រៀល)។ ឥណទានពន្ធលើប្រាក់បៀវត្ស
ដែលអនុញ្ញាតឲ្យកាត់កងបានគឺ ៣៧២.៦០០រៀល។

ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ខ

$$= 9.863.000 \times (2.000.000 / 95.000.000)$$

$$= 208.400 \text{ រៀល}$$

ករណីខាងលើនេះបង្ហាញថា ពន្ធលើប្រាក់បៀវត្សនៅកម្ពុជា (208.400 រៀល) ទាបជាង ពន្ធលើប្រាក់បៀវត្សនៅប្រទេស ខ (300.000 រៀល)។ ឥណទានពន្ធលើប្រាក់បៀវត្សដែលអនុញ្ញាតឲ្យកាត់កងបានគឺ 208.400 រៀល ។

ដូច្នេះប្រាក់ពន្ធត្រូវបង់នៅប្រទេសកម្ពុជា បន្ទាប់ពីការកាត់កងឥណទានពន្ធ

$$= \text{ប្រាក់ពន្ធត្រូវបង់នៅប្រទេសកម្ពុជាមិនទាន់កាត់កងឥណទានពន្ធ}$$

$$- (\text{ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ក} +$$

$$\text{ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ខ})$$

$$= 9.863.000 - (372.600 + 208.400)$$

$$= \underline{9.282.000 \text{ រៀល}}$$

ឧទាហរណ៍ទី២ ៖ លោក សុខ ជានិវាសនជនប្រទេសកម្ពុជាទទួលបានប្រាក់បៀវត្ស

- ចំនួន 90.000.000 រៀល នៅប្រទេសកម្ពុជា

- ចំនួន 3.000.000 រៀល នៅប្រទេស ក ជាប់ពន្ធតាមអត្រាពន្ធ 90% ស្មើនឹងប្រាក់ពន្ធ 300.000 រៀល

- ចំនួន 2.000.000 រៀល នៅប្រទេស ខ ជាប់ពន្ធតាមអត្រាពន្ធ 90% ស្មើនឹងប្រាក់ពន្ធ 200.000 រៀល

ឥណទានពន្ធសម្រាប់ប្រាក់ពន្ធលើប្រាក់បៀវត្ស៖
របៀបគណនា៖

ប្រាក់បៀវត្សសរុបពីគ្រប់ប្រភព

$$= ១០.០០០.០០០ + ៣.០០០.០០០ + ២.០០០.០០០$$

$$= ១៥.០០០.០០០ \text{ រៀល}$$

ពន្ធលើប្រាក់បៀវត្សសរុបនៅកម្ពុជា

$$= (១៥.០០០.០០០ \times ២០\%) - ១.១៣៧.០០០$$

$$= ១.៨៦៣.០០០ \text{ រៀល}$$

ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ក

$$= ១.៨៦៣.០០០ \times (៣.០០០.០០០ / ១៥.០០០.០០០)$$

$$= ៣៧២.៦០០ \text{ រៀល}$$

ករណីខាងលើនេះបង្ហាញថា ពន្ធលើប្រាក់បៀវត្សនៅប្រទេស ក (៣០០.០០០ រៀល) ទាបជាង ពន្ធលើប្រាក់បៀវត្សនៅកម្ពុជា (៣៧២.៦០០ រៀល) ។ ឥណទានពន្ធលើប្រាក់បៀវត្សដែលអនុញ្ញាតឲ្យកាត់កងបានគឺ ៣០០.០០០ រៀល។

ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ខ

$$= ១.៨៦៣.០០០ \times (២.០០០.០០០ / ១៥.០០០.០០០)$$

$$= ២៤៨.៤០០ \text{ រៀល}$$

ករណីខាងលើនេះបង្ហាញថា ពន្ធលើប្រាក់បៀវត្សនៅប្រទេស ខ (២០០.០០០ រៀល) ទាបជាង ពន្ធលើប្រាក់បៀវត្សនៅកម្ពុជា (២៤៨.៤០០ រៀល) ។ ឥណទានពន្ធលើប្រាក់បៀវត្សដែលអនុញ្ញាតឲ្យកាត់កងបានគឺ ២០០.០០០ រៀល។

ដូច្នេះប្រាក់ពន្ធត្រូវបង់នៅប្រទេសកម្ពុជា បន្ទាប់ពីការកាត់កងឥណទានពន្ធ

=ប្រាក់ពន្ធត្រូវបង់នៅប្រទេសកម្ពុជាមិនទាន់កាត់កងឥណទានពន្ធ
 - (ពន្ធលើប្រាក់បៀវត្សនៅប្រទេស ក + ពន្ធលើប្រាក់បៀវត្សនៅ
 ប្រទេស ខ)
 = ១.៨៦៣.០០០ - (៣០០.០០០ + ២០០.០០០)
 = ១.៣៦៣.០០០ រៀល

ឧទាហរណ៍ទី៣ ៖ លោក សុខ ជានិវាសនជនប្រទេសកម្ពុជាទទួលបាន
 ប្រាក់បៀវត្ស

- ចំនួន ១០.០០០.០០០ រៀល នៅប្រទេសកម្ពុជា
- ចំនួន ៣.០០០.០០០ រៀល នៅប្រទេស ក ជាប់ពន្ធតាមអត្រា
 ពន្ធ២០% ស្មើនឹងប្រាក់ពន្ធ ៦០០.០០០ រៀល
- ចំនួន ២.០០០.០០០ រៀល នៅប្រទេស ខ ជាប់ពន្ធតាមអត្រា
 ពន្ធ១០% ស្មើនឹងប្រាក់ពន្ធ ២០០.០០០ រៀល

ឥណទានពន្ធសម្រាប់ប្រាក់ពន្ធលើប្រាក់បៀវត្ស៖
 របៀបគណនា៖

ប្រាក់បៀវត្សសរុបពីគ្រប់ប្រភព
 = ១០.០០០.០០០ + ៣.០០០.០០០ + ២.០០០.០០០
 = ១៥.០០០.០០០ រៀល

ពន្ធលើប្រាក់បៀវត្សសរុបនៅកម្ពុជា
 = (១៥.០០០.០០០ X ២០%) - ១.១៣៧.០០០
 = ១.៨៦៣.០០០ រៀល

ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ក
 = ១.៨៦៣.០០០ X (៣.០០០.០០០/១៥.០០០.០០០)
 = ៣៧២.៦០០ រៀល

ករណីខាងលើនេះបង្ហាញថា ពន្ធលើប្រាក់បៀវត្សនៅប្រទេស កម្ពុជា (៣៧២.៦០០រៀល) ទាបជាង ពន្ធលើប្រាក់បៀវត្សនៅប្រទេស ក (៦០០.០០០រៀល)។ ឥណទានពន្ធលើប្រាក់បៀវត្សដែលអនុញ្ញាតឲ្យ កាត់កងបានគឺ ៣៧២.៦០០រៀល។

ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ខ

$$= ១.៨៦៣.០០០ \times (២.០០០.០០០ / ១៥.០០០.០០០)$$

$$= ២៤៨.៤០០ \text{ រៀល}$$

ករណីខាងលើនេះបង្ហាញថា ពន្ធលើប្រាក់បៀវត្សនៅប្រទេស ខ (២០០.០០០រៀល) ទាបជាង ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះ ចំណូលពីប្រទេស ខ (២៤៨.៤០០រៀល)។ ឥណទានពន្ធលើប្រាក់ បៀវត្សដែលអនុញ្ញាតឲ្យកាត់កងបានគឺ ២០០.០០០រៀល។

ដូច្នេះប្រាក់ពន្ធត្រូវបង់នៅប្រទេសកម្ពុជា បន្ទាប់ពីការកាត់កង ឥណទានពន្ធ

= ប្រាក់ពន្ធត្រូវបង់នៅប្រទេសកម្ពុជាមិនទាន់កាត់កងឥណទានពន្ធ
- (ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ក + ពន្ធ
លើប្រាក់បៀវត្សនៅប្រទេស ខ)

$$= ១.៨៦៣.០០០ - (៣៧២.៦០០ + ២០០.០០០)$$

$$= \underline{\underline{១.២៩០.៤០០ \text{ រៀល}}}$$

ឥណទានពន្ធលើប្រាក់បៀវត្សត្រូវកំណត់ដាច់ដោយឡែកសម្រាប់ប្រាក់ បៀវត្សប្រភពប្រទេសនីមួយៗ ហើយឯកសារទាំងអស់ត្រូវបញ្ជូនមកកាន់ អគ្គនាយកដ្ឋានពន្ធដារ៖

- សេចក្តីបញ្ជាក់របស់និយោជក ឬកិច្ចសន្យាបម្រើការងារដែលមានបញ្ជាក់លម្អិតអំពីការងារបានបំពេញ កាលបរិច្ឆេទ និងចំនួនប្រាក់បៀវត្សបានទូទាត់សម្រាប់ការងារនៅប្រទេសក្រៅ
- ច្បាប់ចម្លងនៃទម្រង់ឯកសារដែលនិយោជកបានដាក់ជូនរដ្ឋបាលសារពើពន្ធប្រទេសក្រៅនោះ ដើម្បីបង់ប្រាក់ពន្ធ
- បង្កាន់ដៃទទួលប្រាក់ពន្ធប្រទេសដែលរដ្ឋបាលសារពើពន្ធប្រទេសក្រៅបានចេញឲ្យ។

សម្រាប់ទឹកប្រាក់ដែលបើកឱ្យនិយោជិតជាប្រាក់ដុល្លារអាមេរិក តើអត្រាប្តូរប្រាក់ត្រូវបានកំណត់យ៉ាងដូចម្តេច?

ជារៀងរាល់ខែ អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយនូវអត្រាប្តូរប្រាក់ផ្លូវការសម្រាប់គណនាពន្ធលើប្រាក់បៀវត្ស។

តើពន្ធលើប្រាក់បៀវត្ស និងអត្ថប្រយោជន៍បន្ថែមត្រូវបង់នៅពេលណា និងរបៀបណា?

រៀងរាល់ខែ និយោជកត្រូវកាត់ទុកប្រាក់ពន្ធនៅពេលបើកប្រាក់បៀវត្ស (សាច់ប្រាក់ ឬវត្ថុ) ជូននិយោជិត ដោយភ្ជាប់ជាមួយតារាងលម្អិតអំពីពន្ធលើប្រាក់បៀវត្ស (ប្រតិវេទន៍ពន្ធ) និងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី១៥ នៃខែបន្ទាប់។ ប្រតិវេទន៍ពន្ធត្រូវធ្វើលើទម្រង់លិខិតប្រកាស ពបវ-០១។ ការបង់ពន្ធត្រូវធ្វើឡើងនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ សាខាពន្ធដារខណ្ឌនៃរាជធានីភ្នំពេញ និងសាខាពន្ធដារខេត្ត ដែលក្រុមហ៊ុនបានចុះបញ្ជី។

សំណួរ? ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណួរផ្សេងៗ ដែលពុំទាន់ឆ្លើយនៅក្នុងឯកសារបោះពុម្ពផ្សាយនេះ សូមមើលទម្រង់លិខិតប្រកាសពបវ-០១ ឬសូមទាក់ទងមកកាន់នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធដំសាខាពន្ធដារខណ្ឌ នៃរាជធានីភ្នំពេញ និងសាខាពន្ធដារខេត្តណាមួយដែលក្រុមហ៊ុនបានចុះបញ្ជី។

អាសយដ្ឋានទំនាក់ទំនង

អគ្គនាយកដ្ឋានពន្ធដារ

៥២២-៥២៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី (១១០) និងម៉ៅសេទុង (២៤៥)

សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨៦ ៧០៨

សារអេឡិចត្រូនិក៖ info@tax.gov.kh

នាយកដ្ឋាន សេវាអ្នកជាប់ពន្ធ និងបំណុលពន្ធ

សារអេឡិចត្រូនិក៖ dtsta@tax.gov.kh

នាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិ

សារអេឡិចត្រូនិក៖ dlls@tax.gov.kh

នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធដំ

សារអេឡិចត្រូនិក៖ dlt@tax.gov.kh

សាខាពន្ធដារ ខណ្ឌឫស្សីកែវ

ផ្ទះលេខ១០២ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ
រាជធានីភ្នំពេញ

សារអេឡិចត្រូនិក៖ russeykeo@tax.gov.kh

សាខាពន្ធដារ ខណ្ឌដូនពេញ

ផ្ទះលេខ១៦៦ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

សារអេឡិចត្រូនិក៖ daunpenh@tax.gov.kh

សាខាពន្ធដារ ខណ្ឌ៧មករា

ផ្ទះលេខ២៥បេ ផ្លូវសម្តេចប៉ាន(២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

សារអេឡិចត្រូនិក៖ 7makara@tax.gov.kh

សាខាពន្ធដារ ខណ្ឌមានជ័យ

អគារលេខ៣៤សេ ផ្លូវ៣៦១កែង៦៤២ សង្កាត់ច្បារអំពៅ១
ខណ្ឌមានជ័យ រាជធានីភ្នំពេញ

សារអេឡិចត្រូនិក៖ meanchey@tax.gov.kh

សាខាពន្ធដារ ខណ្ឌចំការមន

ផ្ទះលេខ២៨ ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី
ភ្នំពេញ

សារអេឡិចត្រូនិក៖ chamkarmorn@tax.gov.kh

សាខាពន្ធដារ ខណ្ឌទួលគោក

ផ្ទះលេខ២៤ ផ្លូវ២៨៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ

សារអេឡិចត្រូនិក៖ tuolkork@tax.gov.kh

សាខាពន្ធដារ ខណ្ឌពោធិ៍សែនជ័យ

ផ្ទះលេខ២៣៤ ផ្លូវលេខ២០០៧ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ

សារអេឡិចត្រូនិក៖ dangkor@tax.gov.kh

សាខាពន្ធដារ ខេត្តកណ្តាល

ផ្ទះលេខ១០៣ ផ្លូវលេខ១០៨ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

សារអេឡិចត្រូនិក៖ kandal@tax.gov.kh

សាខាពន្ធដារ ខេត្តកំពង់ចាម

ផ្ទះលេខ៥ ផ្លូវខេមរភូមិន្ទ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម
ខេត្តកំពង់ចាម

សារអេឡិចត្រូនិក៖ kampongcham@tax.gov.kh

សាខាពន្ធដារ ខេត្តបាត់ដំបង

ផ្ទះលេខ២ ផ្លូវជាតិលេខ៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
សារអេឡិចត្រូនិក៖ battambang@tax.gov.kh

សាខាពន្ធដារ ខេត្តព្រៃវែង

ភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
សារអេឡិចត្រូនិក៖ preyveng@tax.gov.kh

សាខាពន្ធដារ ខេត្តសៀមរាប

ផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ខេត្តសៀមរាប
សារអេឡិចត្រូនិក៖ siamreap@tax.gov.kh

សាខាពន្ធដារ ខេត្តកំពង់ធំ

ផ្លូវលេខ៦ ភូមិត្រឡាំងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន
ខេត្តកំពង់ធំ
សារអេឡិចត្រូនិក៖ kampong_thom@tax.gov.kh

សាខាពន្ធដារ ខេត្តតាកែវ

ផ្លូវលេខ៣ ភូមិ១ សង្កាត់រកាក្នុង ក្រុងជូនកែវ ខេត្តតាកែវ
សារអេឡិចត្រូនិក៖ takeo@tax.gov.kh

សាខាពន្ធដារ ខេត្តស្វាយរៀង

ផ្លូវភូមិពោធិបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង
សារអេឡិចត្រូនិក៖ svayrieng@tax.gov.kh

សាខាពន្ធដារ ខេត្តពោធិ៍សាត់

ផ្លូវជាតិលេខ៥ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
សារអេឡិចត្រូនិក៖ pursat@tax.gov.kh

សាខាពន្ធដារ ខេត្តកំពង់ឆ្នាំង

ភូមិឃ្លាំងប្រាក់ ឃុំប្ដែរ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
សារអេឡិចត្រូនិក៖ kampongchhnang@tax.gov.kh

សាខាពន្ធដារ ខេត្តកំពង់ស្ពឺ

ផ្លូវជាតិលេខ៤ ភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន
ខេត្តកំពង់ស្ពឺ
សារអេឡិចត្រូនិក៖ kampongspeu@tax.gov.kh

សាខាពន្ធដារ ខេត្តកំពត

ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត
សារអេឡិចត្រូនិក៖ kampot@tax.gov.kh

សាខាពន្ធដារ ខេត្តព្រះសីហនុ

ផ្លូវ២៨មិថុនា សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សារអេឡិចត្រូនិក៖ preahsihanouk@tax.gov.kh

សាខាពន្ធដារ ខេត្តកោះកុង

ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

សារអេឡិចត្រូនិក៖ kohkong@tax.gov.kh

សាខាពន្ធដារ ខេត្តព្រះវិហារ

ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

សារអេឡិចត្រូនិក៖ preahvihear@tax.gov.kh

សាខាពន្ធដារ ខេត្តក្រចេះ

ផ្ទះលេខ៧៣ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ

សារអេឡិចត្រូនិក៖ kratie@tax.gov.kh

សាខាពន្ធដារ ខេត្តរតនៈគិរី

ផ្លូវភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគិរី

សារអេឡិចត្រូនិក៖ ratanakiri@tax.gov.kh

សាខាពន្ធដារ ខេត្តមណ្ឌលគិរី

ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សារអេឡិចត្រូនិក៖ mondulkiri@tax.gov.kh

សាខាពន្ធដារ ខេត្តបន្ទាយមានជ័យ

បុគ្គល ភូមិភាគស្ថាន សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ
ខេត្តបន្ទាយមានជ័យ

សារអេឡិចត្រូនិក៖ banteaymeanchey@tax.gov.kh

សាខាពន្ធដារ ខេត្តស្ទឹងត្រែង

ផ្លូវភូមិស្ថានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
សារអេឡិចត្រូនិក៖ stoengtreng@tax.gov.kh

សាខាពន្ធដារ ខេត្តកែប

ផ្លូវ៣៣A ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប
សារអេឡិចត្រូនិក៖ kep@tax.gov.kh

សាខាពន្ធដារ ខេត្តប៉ៃលិន

ភូមិបឋមា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
សារអេឡិចត្រូនិក៖ pailin@tax.gov.kh

សាខាពន្ធដារ ខេត្តឧត្តរមានជ័យ

ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
សារអេឡិចត្រូនិក៖ odormeanchey@tax.gov.kh

